



# គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

## Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ភ្នំពេញ, ថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០១១

### សេចក្តីប្រកាសព័ត៌មាន

### ស្តីពី

### លទ្ធផលវាយតម្លៃរបស់ម្ចាស់ឆ្នោតទៅលើការអនុវត្តន៍លក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាព ក្នុងខេត្តព្រះសីហនុ

ម្ចាស់ឆ្នោតនៅខេត្តព្រះសីហនុប្រមាណ ៩៥នាក់ ក្នុងនោះមានស្ត្រី៣៣នាក់ (៣៥%) ដែល  
តំណាងអង្គការមិនមែនរដ្ឋាភិបាល អាជីវករ/ពាណិជ្ជករ សិស្ស និងស្បៀង ដែលមកពីស្រុកផ្សេងៗគ្នា  
និងក្រុងក្នុងខេត្តព្រះសីហនុបានវាយតម្លៃការអនុវត្តរបស់មន្ត្រីជាប់ឆ្នោតទៅលើលក្ខខណ្ឌសន្ទស្សន៍  
ទាំង១០ដោយលក្ខខណ្ឌសន្ទស្សន៍ភាគច្រើនម្ចាស់ឆ្នោតវាយតម្លៃថាបានធ្វើពាក់កណ្តាល ឬមធ្យម។

លក្ខខណ្ឌសន្ទស្សន៍ដែលម្ចាស់ឆ្នោតចូលរួមភាគច្រើនវាយតម្លៃថា មិនបានធ្វើទាល់តែសោះ  
ឬបានធ្វើតិចតួចមានតែការដាក់តារាងកំណត់តម្លៃនៃការផ្តល់សេវារដ្ឋបាលឲ្យបានជាក់លាក់ដូចជា  
ប្រាក់ចុះបញ្ជីពាក្យបណ្តឹង ប្រថាប់ក្តី... ដោយបច្ចុប្បន្នពុំទាន់មានការបិទផ្សាយតម្លៃនេះឲ្យ  
ប្រជាពលរដ្ឋដឹងនៅមុខតុលាការឡើយ។

សន្ទស្សន៍ដែលម្ចាស់ឆ្នោតភាគច្រើនវាយតម្លៃថាបានធ្វើខ្លះៗ (២១% ទៅ៤០%) មានដូចជា  
ការបង្កើត និងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ និងការបិទផ្សាយជាសាធារណៈពីតម្លៃសេវា និង  
រយៈពេលទទួលសេវា ដូចជា (សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ...)។ ការវាយ  
តម្លៃរបស់ប្រជាពលរដ្ឋទៅលើច្បាប់ប្រឆាំងអំពើពុករលួយ ថាបានធ្វើខ្លះ ដោយសារច្បាប់នេះត្រូវ  
បានអនុម័ត ប៉ុន្តែការអនុវត្តវិញនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។

ចំពោះលក្ខខណ្ឌសន្ទស្សន៍ដែលម្ចាស់ឆ្នោតបានវាយតម្លៃថា បានធ្វើមធ្យម ឬពាក់កណ្តាល  
មានចំនួនច្រើន ដែលមានដូចជាការតប្រព័ន្ធអគ្គិសនី ផ្តល់ដីសម្បទានសង្គមកិច្ចដល់គ្រួសារគ្មានដី  
ការវាយតម្លៃពីផលប៉ះពាល់មុននឹងផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់អ្នកវិនិយោគ ការបំបាត់ការយក  
លុយពេលប្រលងឌីប្លូម បាក់ខុប និងបង្រៀនគូរក្នុងម៉ោងរដ្ឋ ។ ការផ្តល់ដីសម្បទានសង្គមកិច្ចដល់  
គ្រួសារគ្មានដី គឺបច្ចុប្បន្នអាជ្ញាធរខេត្តមានដីប្រមាណ ៥០០០ ហិកតា ប៉ុន្តែដីនេះកំពុងស្ថិតក្នុងការ  
ពិភាក្សាក្នុងការសំរេច ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាស្រ័យលើប្រកបដោយប្រជាធិបតេយ្យ ដែលជួយឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍។

ម្ចាស់ឆ្នោតក៏បានផ្តល់ពិន្ទុទៅលើលក្ខខណ្ឌសន្ទស្សន៍មួយចំនួនថា បានធ្វើច្រើនដូចជា ការជួសជុលផ្លូវលំ និងផ្លូវជាតិ និងសេវាព្យាបាលជំងឺមិនត្រូវយកប្រាក់ពីប្រជាពលរដ្ឋនៅមន្ទីរពេទ្យរដ្ឋ និងការបើកវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្ម។ ចាប់ពីឆ្នាំ ២០១០ មកអាជ្ញាធរខេត្ត បានជួសជុលផ្លូវលំ និងផ្លូវជាតិចាក់បេតុងបានច្រើនដែរ ប៉ុន្តែមិនបានទាំងស្រុងទេ ដូចជាឆ្នាំ២០១០ ជួសជុលផ្លូវខ្សែទី១ ពីតានៃ ភូមិជើងគោ កាត់ភូមិព្រៃក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់មកផ្លូវជាតិលេខ ៣ ប្រវែង១៩,០០០ម៉ែត្រ និងខ្សែទី២ ពីភូមិប្រសិទ្ធិ ឃុំអូរចាក់រទេះ ស្រុកកំពង់សិលា ប្រវែង ៦,២០០ម៉ែត្រ។


ចំណែកនៅឆ្នាំ ២០១១ ជួសជុលផ្លូវនៅស្រុកព្រៃនប់មាន ៣ ខ្សែ ប្រវែង ៧,០០០ម៉ែត្រ និងនៅស្រុកកំពង់សិលាមាន ៤ ខ្សែ ប្រវែង ១២,០០០ម៉ែត្រ...។ រីឯការមិនយកប្រាក់សំរាប់សេវាព្យាបាលជំងឺក៏បានអនុវត្តដែរចំពោះប្រជាពលរដ្ឋក្រីក្រ ដោយមានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។ ការបើកវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្មនៅក្នុងខេត្តព្រះសីហនុបានផ្តល់ដល់ប្រជាពលរដ្ឋបានច្រើនក្នុងមួយឆ្នាំៗ ។

ការវាយតម្លៃនេះ ម្ចាស់ឆ្នោតធ្វើការផ្តល់ពិន្ទុទៅលើការបំពេញ/សម្រេចបានទៅលើចំនុច នីមួយៗដែលម្ចាស់ឆ្នោតបានធ្វើការទាមទារកាលពីខែសីហា ឆ្នាំ២០០៩ ដោយអោយពិន្ទុ "ពិន្ទុ ១ សំរាប់ការមិនបានធ្វើទាល់តែសោះ ឬបានធ្វើតិចតួច(ច្រើនបំផុតត្រឹម ២០%)" "ពិន្ទុ ២ សំរាប់ ការបានធ្វើខ្លះ (២១% - ៤០%)" "ពិន្ទុ ៣ សំរាប់ការបានធ្វើមធ្យម ឬបានធ្វើពាក់កណ្តាល (៤១% - ៦០%)" "ពិន្ទុ ៤សំរាប់ការបានធ្វើច្រើន (៦១% - ៨០%)" "ពិន្ទុ ៥ សំរាប់ការបានធ្វើស្ទើរតែទាំងស្រុង ឬបានធ្វើទាំងស្រុង (៨១% - ១០០%)។


ជាលទ្ធផល ម្ចាស់ឆ្នោតបានផ្តល់ពិន្ទុទៅលើការសម្រេចបានរបស់មន្ត្រីជាប់ឆ្នោតទៅលើចំនុចនីមួយៗ ដែលម្ចាស់ឆ្នោតបានកំណត់កាលពីឆ្នាំ២០០៩ ដូចខាងក្រោម៖

លទ្ធផលនៃការវាយតម្លៃរបស់ម្ចាស់ឆ្នោតទៅលើការសម្រេចបានរបស់មន្ត្រីជាប់ឆ្នោតទៅលើចំនុចនីមួយៗនៃលក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាពទាំងដប់នៅក្នុងខេត្តព្រះសីហនុ	
លក្ខខណ្ឌសន្ទស្សន៍នៃវិស័យអាទិភាព	លទ្ធផលនៃការផ្តល់ពិន្ទុដោយម្ចាស់ឆ្នោត


១/ សុំឲ្យបង្កើត និងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយឲ្យបាននៅឆ្នាំ ២០១០ ។  
*ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៩ នាក់ ។*




២/ សុំជួសជុលផ្លូវលំ និងផ្លូវជាតិដោយធ្វើពីបេតុង ឬ កៅស៊ូឲ្យបានទូទាំងខេត្តព្រះសីហនុចាប់ពីឆ្នាំ ២០១០ ឲ្យហើយរួចរាល់នៅឆ្នាំ ២០១២ ។  
*ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៩ នាក់ ។*




៣/ សុំតប្រព័ន្ធអគ្គិសនីឲ្យបានទូទាំងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ដោយមានតម្លៃចន្លោះពី ៥០០រៀល ទៅ៧០០រៀល ក្នុង១គីឡូវ៉ាត់/ម៉ោង ហើយមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ ២៤ម៉ោង ។  
*ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៩ នាក់ ។*



៤/ សុំដីសម្បទានសង្គមកិច្ចដល់គ្រប់គ្រួសារគ្មានដីនៅទូទាំងខេត្តព្រះសីហនុ ឲ្យបានចាប់ពីឆ្នាំ២០១០ ដល់ ២០១២ ឲ្យបានគ្រប់គ្រួសារ ដោយក្នុង១គ្រួសារឲ្យបាន១ហិកតា។  
*ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៧ នាក់ ។*




៥/ រដ្ឋាភិបាលមុននឹងផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់អ្នកវិនិយោគ ត្រូវអនុវត្តលើការសិក្សាពីទីតាំងផ្តល់ដីឲ្យបានច្បាស់លាស់ និងវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានព្រមទាំងធ្វើការផ្សព្វផ្សាយពីគំរោងត្រូវអភិវឌ្ឍន៍ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីផលប៉ះពាល់ឲ្យដល់តំបន់ ដែលត្រូវអភិវឌ្ឍន៍មុនពេលអនុវត្តគំរោង តាមរយៈ សារព័ត៌មាន វិទ្យុទូរទស្សន៍ សិក្ខាសាលា ប្រជុំដោយអនុវត្តចាប់ពីឆ្នាំ ២០១០ តទៅ ។  
*ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៨ នាក់ ។*




៦/ សេវាព្យាបាលជំងឺ (ជំងឺគ្រុនឈាម គ្រុនពោះវៀន រះកាត់ពេលឆ្លងទន្លេ) នៅមន្ទីរពេទ្យរដ្ឋជូនប្រជាពលរដ្ឋមិនត្រូវយកប្រាក់ទូទាំងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ ២០១០ តទៅ។

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៦ នាក់។




៧/ បំបាត់ការយកលុយពេលប្រលងឌីប្លូម បាក់ឌុប និង ការបង្រៀនគ្រូក្នុងម៉ោងរដ្ឋ ចាប់ពីឆ្នាំ ២០១០ តទៅ។

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៥ នាក់។




៨/ សុំឲ្យមានការដាក់តារាងកំណត់តម្លៃឲ្យបានជាក់លាក់សំរាប់ប្រជាពលរដ្ឋដែលត្រូវការដោះស្រាយទំនាស់ ផ្លូវតុលាការ (ប្រថាប់ក្តី, ប្រាក់ចុះបញ្ជីពាក្យបណ្តឹង...) នៅខេត្តព្រះសីហនុឲ្យបាននៅឆ្នាំ ២០១០ តទៅ។

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៨ នាក់។




៩/ សុំវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកទេសកសិកម្មដំណាំស្រូវ ស្ពៃ ផ្សិត សាលាដំ និងសត្វពាហនៈ ដូចជាគោ ជ្រូក ក្របី ក្នុង ១ឆ្នាំឲ្យបាន២វគ្គ ដល់កសិករឲ្យបានទូទាំងខេត្តព្រះសីហនុ ចាប់ពីឆ្នាំ ២០១០ តទៅ។

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៩ នាក់។




១០/ សុំឲ្យមានការបិទផ្សាយជាសាធារណៈឲ្យប្រជាពលរដ្ឋ ដឹងពីតម្លៃសេវា និងរយៈពេលដែលត្រូវទទួលសេវា ដែល ប្រជាពលរដ្ឋចង់បានដូចជា (សៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណ សៀវភៅស្នាក់នៅ ការសរសេរពាក្យ បណ្តឹង ការសុំរុះ សំរួលទំនាស់..)ធ្វើអោយបានគ្រប់ឃុំចាប់ផ្តើមពីឆ្នាំ២០១០។ ត្រូវមានការពិភាក្សាគ្នាជាមុន រវាងប្រជាពលរដ្ឋអោយបាន គ្រប់ឃុំដែលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមុននឹងសំរេច ចិត្តបោះបង្គោល ឬផ្តល់ការវិនិយោគ ឬកំណត់តំបន់ការពារ ឬការផ្តល់សម្បទានសេដ្ឋកិច្ច ដោយអនុវត្តចាប់ផ្តើមពីឆ្នាំ ២០១០ តទៅ ។

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៩៨ នាក់។



១១/ ចំនុចរួម: តើអ្នកពេញចិត្តការអនុវត្តរបស់មន្ត្រីជាប់ ឆ្នោតទៅលើលក្ខខណ្ឌសន្ទស្សន៍ទាំង១០កម្រិតណា?

ចំនួនអ្នកផ្តល់ពិន្ទុសរុប ៨៤ នាក់។



ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយម្ចាស់ឆ្នោតដែលរៀបចំដោយគណៈកម្មាធិការ ខុមហ្វ្រែល នៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១១ នៅខេត្តព្រះសីហនុ ដោយមានកិច្ចសហការជាមួយ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) , អង្គការការពារសិទ្ធិមនុស្សខ្មែរកម្ពុជា ក្រោម (KKKHRO) , អង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO)។

**សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖**

លោក សុខ ពិទ្ធស្ស អ្នកសម្របសម្រួល ផ្នែកអង្កេត ខុមហ្វ្រែល

ទូរស័ព្ទ: ០៨៩ ៥២៥ ៤៤៦

អ៊ីម៉ែល: [pitour@comfrel.org](mailto:pitour@comfrel.org)